


តើ Medi-Medi Plan គឺជាគម្រោងអ្វី?

Medi-Medi Plan គឺជាប្រភេទនៃគម្រោង Medicare Advantage។ គម្រោងនេះគឺសម្រាប់អ្នកដែលមានទាំងគម្រោង Medicare និងគម្រោង Medi-Cal។ វារួមបញ្ចូលគ្នានូវអត្ថប្រយោជន៍នៃគម្រោង Medicare និងគម្រោង Medi-Cal របស់អ្នក និងអត្ថប្រយោជន៍ថ្នាំមានវេជ្ជបញ្ជារបស់គម្រោង Medicare ទៅក្នុងគម្រោងតែមួយ។ នេះមានន័យថាអ្នកមាន៖

- » ក្រុមថែទាំមួយដើម្បីសម្របសម្រួលការថែទាំ។
- » គម្រោងសុខភាពមួយដើម្បីសម្របសម្រួលការផ្តល់សេវារួមមានសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ មធ្យោបាយដឹកជញ្ជូន និងសេវាកម្ម និងការគាំទ្ររយៈពេលវែង។
- » អត្ថប្រយោជន៍មួយឈុត និងបណ្តាញអ្នកផ្តល់សេវាកម្មរួមមានគ្រូពេទ្យ មន្ទីរពេទ្យ គ្លីនិក មន្ទីរពិសោធន៍ឱសថស្ថាន និងអ្នកផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រ។
- » អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជាការធានារ៉ាប់រងលើសេវាពេទ្យធ្មេញ ត្រចៀក ឬភ្នែក ដោយបន្ថែមពីលើអ្វីដែលគម្រោង Medi-Cal ធានារ៉ាប់រង។



តើសេវាកម្មអ្វីខ្លះត្រូវបានធានារ៉ាប់រងដោយ Medi-Medi Plan?

- Medi-Medi Plan របស់អ្នកនឹងធានារ៉ាប់រងទាំងអត្ថប្រយោជន៍នៃគម្រោង Medicare របស់អ្នក និងអត្ថប្រយោជន៍នៃគម្រោង Medi-Cal របស់អ្នក។ វាសម្របសម្រួលសេវាកម្មដែលអ្នកទទួលបានកន្លែងនេះ ឬអាចត្រូវការនៅពេលក្រោយ។ នេះរួមមាន៖
- » រាល់សេវាកម្មទាំងអស់ដែលធានារ៉ាប់រងដោយគម្រោង Medicare រួមទាំងគ្រូពេទ្យ មន្ទីរពេទ្យ មន្ទីរពិសោធន៍ និងការថតកាំរស្មីអ៊ីច
 - » ថ្នាំមានវេជ្ជបញ្ជាដែលធានារ៉ាប់រងដោយគម្រោង Medicare
 - » ការសម្របសម្រួលសេវាកម្មដែលអ្នកទទួលបានកន្លែងនេះ ឬដែលអ្នកអាចនឹងត្រូវការនៅពេលក្រោយ
 - » មធ្យោបាយដឹកជញ្ជូនទៅទទួលសេវាកម្មវេជ្ជសាស្ត្រ
 - » សេវាកម្ម និងការគាំទ្ររយៈពេលវែង ដូចជាសេវាកម្មមនុស្សពេញវ័យតាមសហគមន៍ (CBAS)
 - » ការថែទាំនៅមណ្ឌលចាស់ជរា
 - » សម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ
 - » បរិក្ខារវេជ្ជសាស្ត្រប្រើឆ្លងបានយូរ (DME)
 - » អត្ថប្រយោជន៍នៃសេវាពិនិត្យភ្នែក ធ្មេញ និងត្រចៀក

តើអ្នកណាអាចចូលរួមក្នុង Medi-Medi Plan បាន?

អ្នកអាចចូលរួមក្នុង Medi-Medi Plan បាន ប្រសិនបើអ្នក៖

- » មានទាំងគម្រោង Medicare Part A និង B និងគម្រោង Medi-Cal
- » មានអាយុចាប់ពី 21 ឆ្នាំឡើងទៅ
- » រស់នៅក្នុងខោនធីមួយក្នុងចំណោមខោនធីទាំងនេះ៖ Fresno, Kings, Los Angeles, Madera, Orange, Riverside, Sacramento, San Bernardino, San Diego, San Mateo, Santa Clara, ឬ Tulare

តើការចូលរួមក្នុង Medi-Medi Plan នឹងផ្លាស់ប្តូរ IHSS របស់ខ្ញុំដែរឬទេ?

ការចូលរួមក្នុង Medi-Medi Plan នឹងមិនផ្លាស់ប្តូរសេវាគាំទ្រតាមផ្ទះ (IHSS) របស់អ្នក ដែលផ្តល់តាមរយៈកម្មវិធី IHSS នោះទេ។

- » អ្នកអាចរក្សាម៉ោង IHSS របស់អ្នកបាន។ ការិយាល័យ IHSS ប្រចាំខោនធីរបស់អ្នកអនុញ្ញាតចំនួនម៉ោងក្នុងមួយខែដែលអ្នកទទួលបាន។
- » អ្នកអាចរក្សាអ្នកផ្តល់សេវាកម្ម IHSS របស់អ្នកបាន។ អ្នកក៏រក្សាសិទ្ធិជួល បញ្ឈប់ និងគ្រប់គ្រងអ្នកផ្តល់សេវាកម្ម IHSS របស់អ្នកផងដែរ។

ការចូលរួមនេះគឺកត់ត្រាប្រាក់

មានវិធីបីយ៉ាងក្នុងការចូលរួម Medi-Medi Plan៖

ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោង Medi-Cal រួចហើយ សូមហៅទូរសព្ទទៅគម្រោងរបស់អ្នកដោយផ្ទាល់ ហើយសួរអំពីជម្រើសនៃ Medi-Medi Plan របស់ពួកគេ។

ហៅទូរសព្ទទៅគម្រោង Medicare តាមលេខ 1-800-MEDICARE (TTY 1-877-486-2048) ឬចូលទៅកាន់វេបសាយ [Medicare.gov](https://www.Medicare.gov)។

ហៅទូរសព្ទទៅផ្នែកជម្រើសថែទាំសុខភាពតាមលេខ 1-844-580-7272 (TTY 1-800-430-7077) ឬចូលទៅកាន់វេបសាយ www.healthcareoptions.dhcs.ca.gov។

ចំពោះបញ្ជីជម្រើសរបស់ Medi-Medi Plan បច្ចុប្បន្ននៅក្នុងខោនធីរបស់អ្នក សូមមើល [បញ្ជីជម្រើសរបស់ Medicare Medi-Cal Plan](#) នៅលើវេបសាយរបស់នាយកដ្ឋានសេវាថែទាំសុខភាព។

ធនធានបន្ថែម

- » ចំពោះការប្រឹក្សាដោយកត់ត្រាថ្លៃអំពីជម្រើសនៃគម្រោង Medicare សូមទាក់ទងកម្មវិធីប្រឹក្សា និងតស៊ូមតិផ្នែកធានារ៉ាប់រងសុខភាព (HICAP)៖ 1-800-434-0222
- » ប្រៀបធៀបជម្រើសនៃគម្រោង Medicare និងគម្រោង Medi-Cal របស់អ្នកនៅ My Care My Choice៖ www.mycaremychoice.org
- » ប្រសិនបើអ្នកត្រូវការជំនួយដោះស្រាយបញ្ហាដែលគម្រោងសុខភាពរបស់អ្នកមិនអាចដោះស្រាយបាន សូមហៅទូរសព្ទទៅមន្ត្រីស៊ើបអង្កេតបណ្តឹងនៃគម្រោង Medicare Medi-Cal៖ 1-855-501-3077